

THE VERB: PERSON AND NUMBER

250. The Verb, like the person Pronouns, has three Persons—the First, the Second and the Third. Thus we say

250. Verb ដូច Personal Pronoun អញ្ជឹងដែរ គឺមានបី Persons គឺបុគ្គលទី១ ទី២ និងទី៣ ។ ដូច្នេះយើងនិយាយថា

1. I speak. 2. You speak. 3. He speaks.

This is because of the different in *Person* of the Subjects, as all the three are subjects of the singular number.

នេះគឺមកពីការខុសប្លែក *Person* គ្នារបស់ Subjects ពីព្រោះទាំងបីហ្នឹង គឺជា Subject ឯកវចនៈ ។

In sentence 1, the Subject is of the First Person, therefore the Verb is also of the First Person.

នៅក្នុងឃ្លាទី១ Subject គឺជាបុគ្គលទី១ ដូច្នេះ Verb ក៏ជាបុគ្គលទី១ដែរ ។

In sentence 2, the Subject is of the Second Person, therefore the Verb is also of the Second Person.

នៅក្នុងឃ្លាទី២ Subject គឺជាបុគ្គលទី២ ដូច្នេះ Verb ក៏ជាបុគ្គលទី២ដែរ ។

In sentence 3, the Subject is of the Third Person, therefore the Verb is also of the Third Person.

នៅក្នុងឃ្លាទី៣ Subject គឺជាបុគ្គលទី៣ ដូច្នេះ Verb ក៏ជាបុគ្គលទី៣ដែរ ។

We thus see that the Verb take the same Person as its Subject; or, *that¹ the Verb agree with its Subject in Person.*

1. that មកពី see that

ដូច្នេះយើងបានឃើញហើយថា Verb មាន Person ដូចគ្នានឹង Subject របស់វាដែរ ។ ឬក៏យើងបានឃើញហើយថា Verb វាស្របជាមួយនឹង Subject របស់វាជា Person (= Verb មាន Person ស្របជាមួយ Subject របស់វាដែរ)

251. The Verb, like the Noun and the the Pronoun, has two Numbers: the Singular and the Plural. Thus we say—

251. Verb ដូច Noun និង Pronoun អញ្ជឹងដែរ មាន Numbers ពីរ : គឺ Singular number និង Plural number ។ ដូច្នេះយើងនិយាយថា:

1. He speaks. 2. They speak.

This is because of the difference in Number of the subjects (as both the Subjects are of the third person).

នេះមកពីការខុសប្លែកគ្នារវាង Number របស់ subjects (ពីព្រោះថា Subjects ទាំងពីរ គឺជាបុគ្គលទី២) ។

$\underbrace{\text{both}}_{\text{Pron}}$	(of) +	the these /those my/his/her/your	+ noun
--	-------------------	--	--------

- e.g. Both (of) the Subjects = Subject ទាំងពីរ
 Both the Subjects.
 Both (of) the boys.
 or Both the boys.

In sentence 1, the Subject is Singular, therefore the Verb is Singular.

នៅក្នុងឃ្លាទី១ Subject គឺជាឯកវចនៈ ដូច្នេះ Verb ក៏ជាឯកវចនៈដែរ ។

Singular Subject + Singular Verb
 Plural Subject + Plural Verb

252. But we have already seen that the Verb also agrees with its Subject in Person; hence we have the important rule—

252. ប៉ុន្តែយើងបានឃើញស្រាប់ហើយថា Verb ក៏ស្របជាមួយ Subject របស់វាជា Person ដែរ ។ ដូច្នេះយើងមាន ក្បួនដ៏សំខាន់នេះ

The Verb must agree with its Subject in Number and Person; that is, the Verb must be of the same Number and Person as its Subject. Thus, if the Subject is of the Singular Number, First Person, the Verb must be of the Singular Number, First Person; as,

Verb ត្រូវតែស្របជាមួយ Subject របស់វាជា Number និង Person ។ គឺថា Verb ត្រូវតែមាន Number ហើយ និង Person ដូចគ្នាជាមួយនឹង Subject របស់វាដែរ ។ ដូច្នេះ ប្រសិនបើ Subject មានទំរង់ Singular Number ហើយបុគ្គល ទី១ នោះ Verb ត្រូវតែនៅក្នុងទំរង់ Singular Number បុគ្គលទី១ ។ ដូចជា

I am here. I was there. I have a bat. I play cricket.

If the Subject is of the Singular Number, Third Person, the Verb must be of the Singular Number, Third Person; as,

ប្រសិនបើ Subject មានទំរង់ឯកវចនៈ បុគ្គលទី៣ នោះ Verb ត្រូវតែមានទំរង់ឯកវចនៈ ហើយបុគ្គលទី៣ដែរ ដូចជា

He is there. He was there. He has a bat. He plays cricket.

If the Subject is of the Plural Number, Third Person, the Verb must be of the Plural Number, Third Person; as;

ប្រសិនបើ Subject មានទំរង់ពហុវចនៈ បុគ្គលទី៣ នោះ Verb ត្រូវតែមានទំរង់ពហុវចនៈ បុគ្គលទី៣ ។ ដូចជា

They are here. They were there. They have bats. They play cricket.

Note—In some languages the form of the Verb changes with Number and Person of the Subject. In modern English verbs have lost all their inflections for number and person, except in the third person of the singular number. Thus we have—

សំគាល់៖ ក្នុងភាសាមួយចំនួនទំរង់របស់ Verb ប្រែប្រួលជាមួយនឹង Number និង Person ។ នៅក្នុងភាសាអង់គ្លេសសម័យ ទំនើប Verb បានបាត់បង់អស់នូវការប្រែប្រួលរបស់វាចំពោះ Number (វចនៈ) និង Person (បុគ្គល) លើកលែងតែនៅក្នុង បុគ្គលទី៣ឯកវចនៈប៉ុណ្ណោះ ។ ដូច្នេះ យើងមាន

I speak. We speak.
You speak. (*You is both singular and plural in current English)

The only exception is the verb. We say—

ករណីលើកលែងតែមួយគត់គឺមានតែ Verb to be ទេ ។ យើងនិយាយថា :

I am. We are. You are. They are. He is.